



សេចក្តីប្រកាសព័ត៌មានរួម
ស្តីពី
ការគំរាមកំហែងធ្ងន់ធ្ងរទៅលើសេរីភាពក្នុងការបញ្ចេញមតិ
និងសេរីភាពបង្កើតសមាគម

ភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២

គណៈកម្មាធិការខុមហ្វ្រែល និងគណៈកម្មាធិការនិកហ្វិច សូមសំដែងនូវការសោកស្តាយ និងព្រួយបារម្ភ ជាខ្លាំងចំពោះការធ្លាក់ចុះសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ដោយសារតែការចាប់ខ្លួន លោក ម៉ម សុណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM105MHz នៅក្នុងប្រទេសកម្ពុជាដែលប្រកាន់របប ប្រជាធិបតេយ្យសេរីពហុបក្ស ។

ការចោទប្រកាន់លោក ម៉ម សុណង់ដូ¹ គឺករណីនយោបាយ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ជាពិសេសអាចជះឥទ្ធិពលដល់សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ស្របពេលដែលប្រទេស កម្ពុជា កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣។

¹ លោក ម៉ម សុណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២ ថាជាប់ទាក់ទងទៅនឹងការធ្វើតំបន់អប្បគមន៍នៅឃុំដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលទាញការទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ទា ។ បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រី លោក ម៉ម សុណង់ដូ បានវិលត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១២ និងនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១២ លោកបានចូលរួមខ្ទមលើកទី២ នៃការបង្កើតសមាគមអ្នកប្រជាធិបតេយ្យដោយបានថ្លែងថាលោកមិនខ្លាចការចាប់ ខ្លួនពីសំណាក់អាជ្ញាធរឡើយ ដោយសារតែលោកពុំមានជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះទេ ។ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២ លោក ម៉ម សុណង់ដូ ត្រូវបានចាប់ខ្លួន នៅស្ថានីយ៍វិទ្យុ FM105MHz តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តក្រចេះលេខ៧១ ច.ខ/១២ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១២ ដោយចោទប្រកាន់ថា ជាអ្នកជួញដូរមនុស្សសំណាក់អាជ្ញាធរសាលាធារណៈ, ធ្វើកុបកម្ម, ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការ បំពេញការងារសាលាធារណៈ និងញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរស្របច្បាប់ តាមមាត្រា ២៨, ៥០៤, ៤៥៦, ៤៥៧, ៦០៩ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ ដែលអាចនឹងត្រូវជាប់ទោសជាច្រើនឆ្នាំ ។ បន្ទាប់ពីការចាប់ខ្លួន លោក ម៉ម សុណង់ដូ ត្រូវបានយកទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ បន្ទាប់មកនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១២ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញសំរេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែ ទី ១ (ពន្ធនាគារព្រៃស) ។

លោក ម៉ម សុណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលបានពង្រីកសមាជិកខ្លួនរាប់សិបពាន់នាក់ដោយការស្ម័គ្រចិត្ត បានបញ្ចេញមតិពិចារណាខាងនយោបាយ ហើយជំរុញឲ្យគណបក្សប្រឆាំងរួបរួមគ្នា និងអប់រំសមាជិកខ្លួនឲ្យយល់ពីកិច្ចការនយោបាយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ និងចាប់ខ្លួនប្រធានសមាគម ឬអង្គការ ដោយគ្រាន់តែផ្អែកលើមូលហេតុមានសមាជិករបស់សមាគមក្នុងចំណោមសមាជិករាប់ពាន់នាក់ បានប្រព្រឹត្តិបទល្មើសគឺជាការរំលោភសេរីភាពបង្កើតសមាគម និងសេរីភាពបញ្ចេញមតិ ។

លោក ម៉ម សុណង់ដូ ជាប្រធានវិទ្យុសំបុកឃុំ FM105MHz ដែលជាវិទ្យុឯកជន និងជាស្ថានីយតែមួយគត់ដែលផ្តល់ឱកាសឲ្យគ្រប់គូអង្គនយោបាយរួមមានគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ និងវិទ្យុអន្តរជាតិផ្សាយជាភាសាខ្មែរចាក់ផ្សាយនៅក្នុងកម្មវិធីវិទ្យុនេះ ជាពិសេសវិទ្យុនេះបានផ្តល់ឱកាសដល់គណបក្សនយោបាយដូចជា គណបក្សប្រឆាំង និងមតិការពារគណបក្សកាន់អំណាចដើម្បីបញ្ចេញទស្សនៈនយោបាយ កម្មវិធីនយោបាយ និងបញ្ហាសង្គមផ្សេងៗ ។

ក្រៅពីមូលហេតុនយោបាយដែលដាក់សម្ពាធសេរីភាពបញ្ចេញមតិខាងនយោបាយ និងដកការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ការចោទប្រកាន់របស់តុលាការ និងរាជរដ្ឋាភិបាល ចំពោះលោក ម៉ម សុណង់ដូ ទាក់ទងវិវាទដីធ្លី នៅភូមិប្រម៉ា ឃុំជំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលនាំឲ្យស្លាប់កុមារី ហេង ចន្ទា អាយុ ១៤ ឆ្នាំ គឺមិនមានភស្តុតាង មូលដ្ឋានអង្គហេតុ និងដំណើរការនីតិវិធីផ្នែកច្បាប់គ្រប់គ្រាន់នោះទេ ។

ខុមហ្វ្រែល និងនិកហ្វិចស្មើយ៉ាងទទួលបានថា ដើម្បីឲ្យបរិយាកាសបោះឆ្នោតខាងមុខបន្ថយការភ័យខ្លាចពិសេសការការពារសេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម លោក ម៉ម សុណង់ដូ ត្រូវតែបានដោះលែង ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

លោក គល់ បញ្ញា	នាយកប្រតិបត្តិខុមហ្វ្រែល	០១២ ៩៤២ ០១៧
លោក ហង្ស ពុទ្ធា	នាយកប្រតិបត្តិនិកហ្វិច	០១២ ៩៥៩ ៦៦៦